



គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (គ.ប.ស.យ)
Committee for Free and Fair Elections in Cambodia (COMFREL)

ទីស្នាក់ការកណ្តាល ផ្ទះលេខ ១៣៨ ផ្លូវ១២២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កម្ពុជា
Central Office : #138, Street 122, Teuk Laak I, Toul Kork, Phnom Penh, Cambodia
P.O. Box 1145, Tel : (855)23-884-150 / 12-942-019, Fax : (855)23-883-750,
Email : comfrel@online.com.kh, comfrel@comfrel.org website : www.comfrel.org

គណៈកម្មាធិការនាយក
BOARD OF DIRECTORS

1.លោក ធីន សារាយ
Mr. THUN Saray
ប្រធានគណៈកម្មាធិការនាយក
និងជាប្រធាន ADHOC

2.លោក សុក សំរៀន
Mr. SOK Sam Oeun
អនុប្រធានគណៈកម្មាធិការនាយក
និងជាមេធាវីប្រតិបត្តិ CDP

3.លោក យ៉ុង គីម អេង
Mr. YONG Kim Eng
អគ្គប្រឹក្សា-នាយកប្រតិបត្តិ
PDP-Center

4.លោក យ៉ឹម ម៉ូ
Mr. YIM Po នាយករង
CPDEW

5.លោកស្រី ស៊ុន ចាន់រ័សេន
Ms. SUN Chansen
ពស្សនិក- Dignitary

6.លោក ម៉ាក ចំរើន
Mr. MAK Chamroeun
ប្រធាន KYA

7.លោកស្រី ប៉ុក បង្ហាវិចិត្រ
Ms. POK Panhavichetr
នាយិកាប្រតិបត្តិ CWCC

8.លោក ម៉ូ សារិន
Mr. MOM Sarin
នាយកប្រតិបត្តិ HRCCO

9.លោក គីម សុវណ្ណ
Mr. KIM Sovann
នាយកប្រតិបត្តិ VIGILANCE

10.លោក សេន សែត
Mr. SEN Set, Dignitary

11.លោក ចាង សុខា
Mr. CHEANG Sokha
នាយកប្រតិបត្តិ YRDP

សេចក្តីជូនដំណឹង

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) មានកិត្តិយសសូមជម្រាបជូនដំណឹង និងគោរពអញ្ជើញលោក លោកស្រី នាងកញ្ញា មេត្តាជ្រាបថា គណៈកម្មាធិការខុមហ្វ្រែលបានផលិត សៀវភៅអប់រំអ្នកបោះឆ្នោតជនជាតិដើមភាគតិចមួយ ដែលនឹងចាក់ផ្សាយតាមរយៈបណ្តាញទូរទស្សន៍ក្នុងស្រុកមួយចំនួន និងបណ្តាញវីដេអូអ៊ីនធើណែត (យូធូប) ក្នុងខែកក្កដា ឆ្នាំ២០១៣ នេះ។

វីដេអូអប់រំអ្នកបោះឆ្នោត ដែលមានចំណងជើងថា «**បំណងខ្ញុំ**» រយៈពេល ៨.២៦នាទី និងសៀវភៅអប់រំរយៈពេល ២នាទី សម្តែងដោយជនជាតិដើមភាគតិចសួយ រស់នៅក្នុងស្រុកឱវ៉ាល់ ខេត្តកំពង់ស្ពឺ រៀបរាប់អំពីក្រុមគ្រួសារពូ ពុជ ជាជនជាតិដើមភាគតិចមួយ ប្រកបរបររកជីវ រកអុស ធ្វើចំការ ដើម្បីរកប្រាក់បង់ថ្លៃសិក្សាឱ្យកូន និងដោះស្រាយជីវភាពក្នុងគ្រួសារ។ ដោយសារមហាញឹកនឹងការងារប្រចាំថ្ងៃ ពូ ពុជ និងភរិយា គិតថាមិនទៅបោះឆ្នោត។ កូនស្រីរបស់ ពូ ពុជ ដែលសម្រាកពីការសិក្សាមហាវិទ្យាល័យដើម្បីមកបោះឆ្នោតនៅស្រុកកំណើត បានព្យាយាមបញ្ចុះបញ្ចូល ពូ ពុជ ឱ្យទៅបោះឆ្នោត។ ដោយមានអន្តរាគមន៍ពី ឪពុកចាស់ និងគ្រូបង្គោលក្នុងភូមិ ពូ ពុជ និងភរិយា បានសម្រេចចិត្តទៅបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។

ព្រឹត្តិការណ៍

- សៀវភៅអប់រំបោះឆ្នោត សម្តែងដោយជនជាតិដើមភាគតិច រយៈពេល ២នាទី ផលិតដោយ ខុមហ្វ្រែល
- ចាក់ផ្សាយតាម ស្ថានីយ៍ទូរទស្សន៍អប្សរា និងCTV8-HD (*សូមរកមើលកម្មវិធីផ្សាយភ្ជាប់ជូន*)
 - ទូរទស្សន៍អប្សរា៖ ចាប់ពីថ្ងៃទី១០ ដល់ ១៩ ខែកក្កដា ឆ្នាំ២០១៣ (១១:១៥ នាទី ដល់ ១១:៣០ នាទី ថ្ងៃត្រង់)
 - ទូរទស្សន៍ CTV8 HD ៖ រាល់ថ្ងៃសៅរ៍ និងអាទិត្យ (ម៉ោង ៧ព្រឹក ដល់ ៨ព្រឹក)
- បង្ហាញផ្សាយជាសាធារណៈ លើ បណ្តាញវីដេអូអ៊ីនធើណែត www.youtube.com/user/comfrel

អាស្រ័យដូចបានជម្រាបជូនខាងលើ ខុមហ្វ្រែល សូមគោរពអញ្ជើញ លោក លោកស្រី នាងកញ្ញា រង់ចាំតាមដានទស្សនា និងចែកផ្សាយបន្តកុំបីខាន។

ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣
ការិយាល័យផ្នែកព័ត៌មាន (ខុមហ្វ្រែល)

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
ទូរស័ព្ទ ៖ ០១២-៩៩៨-៣៦៤

តារាងកម្មវិធីផ្សាយ ស្បែកអប់រំ អ្នកច្នោះឆ្នោត «បំណងខ្ញុំ»

ទូរទស្សន៍	ម៉ោង	ស្បែក	ខែកក្កដា ឆ្នាំ២០១៣														សរុប
			10	11	12	13	14	15	16	17	18	19	20	21	22	23	
			ពុធ	ព្រ	សុ	ស	អ	ច	អ	ពុ	ព្រ	សុ	ស	អ	ច	អ	
អប្សរា	11:15 – 11:30	2 នាទី	1	1	1	1	1	1	1	1	1	1					10 ស្បែក
CTV8 -HD	7:00 – 8:00	2 នាទី			1	1	1						1	1			5 ស្បែក
សរុបស្បែក																15 ស្បែក	